

គម្រោងថែទាំនៅក្នុងគ្រួសារ

ការការពារហិរញ្ញវត្ថុចំពោះជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង និងដំណាក់កាលចុងក្រោយ



ដាយ អ៊ុលី ឡាយហ្វី
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ប្រទេសជប៉ុន
ជាមួយប្រតិបត្តិការជាង១២៣ឆ្នាំ

តើគម្រោងថែទាំនៅក្នុងគ្រួសារជាអ្វី?

គម្រោងថែទាំនៅក្នុងគ្រួសារជាផលិតផលធានារ៉ាប់រងបន្ថែមដែលត្រូវបានបង្កើន ជាមួយ ផលិតផលធានារ៉ាប់រងមូលដ្ឋាន DL EduPro ផ្តល់ជូនការការពារ បន្ថែមដែលធានាទៅលើអត្ថប្រយោជន៍ជាទឹកប្រាក់ចំពោះជំងឺធ្ងន់ធ្ងរ ដំណាក់កាលដំបូង និងដំណាក់កាលចុងក្រោយជូនដល់មនុស្សជា ទីស្រឡាញ់របស់លោកអ្នក។

អត្ថប្រយោជន៍៤យ៉ាង

ដែលលោកអ្នកគួរជ្រើសរើសគម្រោងថែទាំនៅក្នុងគ្រួសារ



ទឹកប្រាក់ធានារ៉ាប់រងច្រើន

រីករាយនឹងការការពារដោយមានការធានាខ្ពស់! ការផ្តល់ជូនអត្ថប្រយោជន៍ទូលំទូលាយ ទៅលើជំងឺធ្ងន់ធ្ងរ ដំណាក់កាលដំបូង និងដំណាក់កាលចុងក្រោយមានជាង៣៩ ផ្សេងៗគ្នា



បង្កើនការការពារជំងឺធ្ងន់ធ្ងរ

ទឹកប្រាក់មួយផ្នែកនឹងត្រូវបានផ្តល់ជូនពេលមានជំងឺធ្ងន់ធ្ងរ ដំណាក់កាលដំបូងនិងដំណាក់កាលចុងក្រោយបានកើតឡើង



លើកលែងការបង់បុព្វលាភធានារ៉ាប់រង

ផ្តល់ជូននូវភាពស្ងប់ចិត្តលើកលែងការបង់បុព្វលាភធានារ៉ាប់រង ទាំងអស់នៃបន្ទុកធានារ៉ាប់រងនាពេលអនាគតរយៈពេល ២ឆ្នាំ ឬច្រើនជាងនេះ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងនៃគម្រោង ផលិតផលបន្ថែមនេះធ្វើរោគវិនិច្ឆ័យមានជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង ឬ ដំណាក់កាលចុងក្រោយ



សេវាកម្មប្រឹក្សាយោបល់វេជ្ជសាស្ត្រទីពីរ

នៅពេលប្រឈមនឹងទុក្ខលំបាក ឬ ពិបាកទទួលយកលក្ខខណ្ឌវេជ្ជសាស្ត្រ យើងផ្តល់ជូននូវការផ្តល់យោបល់បន្ថែមផ្នែកវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃលើកទី២ ពីអ្នកជំនាញវេជ្ជសាស្ត្រឯករាជ្យមកពីជុំវិញពិភពលោក ដូច្នេះលោកអ្នកអាចធ្វើការសម្រេចចិត្តបានប្រសើរជាងមុន ក្នុងការគ្រប់គ្រងស្ថានភាពសុខភាពរបស់លោកអ្នក

កម្មវត្ថុនៃការធានារ៉ាប់រង

គម្រោងថែទាំនៅក្នុងគ្រួសារគឺធានាទៅលើជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង និងដំណាក់កាលចុងក្រោយរបស់អ្នកត្រូវបានធានា។

វិសាលភាពនៃការធានារ៉ាប់រង

ការធានារ៉ាប់រងសម្រាប់គម្រោងបន្ថែមនេះ គឺត្រូវបានធានាចំពោះអ្នកត្រូវបានធានាសម្រាប់ ជំងឺធ្ងន់ធ្ងរ ដំណាក់កាលដំបូង និង/ឬដំណាក់កាលចុងក្រោយ (លើកលែងតែហេតុការណ៍ទាំងឡាយណាដែលមានចែងនៅក្នុងករណីមិនធានា)។

*ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី អាចផ្លាស់ប្តូរ ឬ ប្តូរអត្ថប្រយោជន៍នេះជាមួយនឹងអត្ថប្រយោជន៍ស្រដៀងគ្នា ឬ អត្ថប្រយោជន៍ផ្សេងទៀត ដែលមានតម្លៃប្រហាក់ប្រហែលគ្នា។

*ករណីដែលមិនធានា

១. ករណីដែលមិនធានា ក្នុងករណីមានជំងឺធ្ងន់ធ្ងរ

ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី នឹងមិនទទួលខុសត្រូវទៅលើការសំណងទាំងឡាយណាដែលកើតឡើងដូចខាងក្រោមនេះ ទាំងដោយផ្ទាល់ ឬ ដោយប្រយោល៖

- ក. ការកើតមានជំងឺធ្ងន់ធ្ងរនៅក្នុងរយៈពេលរង់ចាំ ដែលរយៈពេល 120ថ្ងៃ គឺសម្រាប់ជំងឺធ្ងន់ធ្ងរ ដំណាក់កាលដំបូង និងរយៈពេល 90ថ្ងៃ សម្រាប់ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ ដោយគិតចាប់ពីកាលបរិច្ឆេទចាប់ផ្តើម ឬ កាលបរិច្ឆេទបន្តបន្ទាប់បន្តសុពលភាពឡើងវិញនៃបន្ទុកធានារ៉ាប់រង ឬ កាលបរិច្ឆេទបន្តសុពលភាពឡើងវិញនៃបន្ទុកធានារ៉ាប់រង។
- ខ. ការកើតមានជំងឺធ្ងន់ធ្ងរចមកហើយ គឺតាំងពីមុនកាលបរិច្ឆេទចាប់ផ្តើមនៃបន្ទុកធានារ៉ាប់រង ឬ កាលបរិច្ឆេទបន្តសុពលភាពឡើងវិញនៃបន្ទុកធានារ៉ាប់រងក្រោយបង្គុល។ លក្ខខណ្ឌដែលចាត់ទុកថាជាការកើតមាន ជាមុនស្រាប់នេះមានដូចជា៖
អ្នកត្រូវបានធានារ៉ាប់រង បានទទួលការព្យាបាល ឬ កំពុងទទួលបានការព្យាបាលចមកហើយ ទទួលបានការបញ្ជាក់ ឬ ការណែនាំចមកហើយ នូវការប្រឹក្សាយោបល់វេជ្ជសាស្ត្រ ការរកឃើញរោគសញ្ញា ការថែទាំ ឬ ការព្យាបាល រោគសញ្ញាជាក់លាក់ និងច្បាស់លាស់ត្រូវបានបង្ហាញជាកត្តា
អ្នកត្រូវបានធានារ៉ាប់រងបានដឹង មានសញ្ញា ឬ រោគសញ្ញានៃការរងរបួស ការឈឺ មេរោគ ឬ ជំងឺ។
នៅពេលដែលលទ្ធផលធ្វើតេស្ត ឬ ការតាមដាន បង្ហាញឱ្យឃើញថាមាននៃការរងរបួស ការឈឺ មេរោគ ឬ ជំងឺ បានកើតឡើងមុនពេលកាលបរិច្ឆេទមានសុពលភាព ឬ កាលបរិច្ឆេទបន្តសុពលភាពនៃបន្ទុកធានារ៉ាប់រង ដោយផ្អែកលើកាលបរិច្ឆេទណាដែលកើតឡើងក្រោយគេ។
- គ. រាល់សកម្មភាពទាំងឡាយដែលបានប្រព្រឹត្តដោយអ្នកទទួលបានផល ដែលប៉ះពាល់ដល់អ្នកត្រូវបានធានារ៉ាប់រង ឬធ្វើឱ្យអ្នកត្រូវបានធានារ៉ាប់រងមានជំងឺធ្ងន់ធ្ងរ
- ឃ. ការធ្វើនូវឯកសារមានរបួស ឬ ព្យាយាមធ្វើនូវឯកសារ មានរបួស នៃអ្នកត្រូវបានធានារ៉ាប់រង ទោះក្នុងសភាពរីកលឿន ឬ ជាក់ដោយ។
- ង. ការប៉ុនប៉ងធ្វើអត្តឃាត ឬ ព្យាយាមធ្វើនូវឯកសារមានរបួស ទោះក្នុងសភាពរីកលឿន ឬ ធម្មតាក៏ដោយ។
- ច. ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺដែលពាក់ព័ន្ធនឹងជំងឺអេដស៍ លើកលែងតែការឆ្លងនោះកើតមានក្នុងពេលបំពេញកាតព្វកិច្ចដូចជាពេទ្យចល័ត ឬក៏ប៉ូលីស។
- ឆ. ជំងឺធ្ងន់ធ្ងរដែលសេសសល់ពីតម្លៃនៃវិទ្យាសាស្ត្រ ឬ ការប្រកួតប្រជែងសារធាតុវិទ្យាសាស្ត្រពីប្រភពណាមួយ។
- ជ. ជំងឺធ្ងន់ធ្ងរដែលបណ្តាលមកពីកីឡាគ្រោះថ្នាក់ដូចជា៖ ការប្រណាំងដែលមានល្បឿនលឿនពេលបំពេញកាតព្វកិច្ចដូចជាពេទ្យចល័ត ឬ កីដា ប៉ូលីស។
(លើកលែងតែការរត់ហែលទឹក) ការប្របាច់ ការឡើងដោយនឹងការណែនាំ និងប្រើខ្សែ ការលោតទឹក ការលោតឆ័ត្រយោង ការស្វែងរកដែលប្រឈមនឹងខ្ពស់ ឬក៏ក្នុងភាពជាអត្តពលិកនៃកីឡាណាមួយ។
- ឈ. ជំងឺធ្ងន់ធ្ងរដែលបណ្តាលមកពីការរាយប្រការដោយចេតនា ឬ ដោយចៃដន្យពីតាតិណាមួយ ដោយប្រើអាវុធជីវសាស្ត្រ ឬ គីមីសាស្ត្រ។
- ញ. ជំងឺធ្ងន់ធ្ងរដែលបណ្តាលមកពីសកម្មភាពយោធា ខណៈពេលកំពុងបំពេញការងារយោធា
- ដ. ជំងឺធ្ងន់ធ្ងរដែលសេសសល់ពីតម្លៃនៃការប្រើប្រាស់គ្រឿងស្រវឹង ណាឡូទិក គ្រឿងញៀន ខួសច្បាប់ ថ្នាំពុល ឬ សារធាតុគីមីពុល។
- ប. ជំងឺធ្ងន់ធ្ងរដែលបណ្តាលមកពីការបរិច្ចាគសារធាតុ ឬក៏ផ្នែកណាមួយនៃរាងកាយ។
- ខ. ការប្រព្រឹត្តបទល្មើស ឬការប៉ុនប៉ងប្រព្រឹត្តបទល្មើសដោយម្ចាស់បន្ទុកធានារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលបានផល។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ភ្នាក់ងារធានារ៉ាប់រងជារូបវន្ត ឬបុគ្គលិកលក់ធានារ៉ាប់រងរបស់លោកអ្នក។

អំពីក្រុមហ៊ុន

ដាយ អ៊ុលី ឡាយហ្វី អ៊ិនស្ត្រុនស៍ (ខេមបូឌា) ម.ក ដែលជា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ដាយ អ៊ុលី ឡាយហ្វី ហូលឌីង គឺជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន ជាមួយប្រតិបត្តិការជាង១២៣ឆ្នាំ នៅលើសាកលលោក។

ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី ហូលឌីង មានទីស្នាក់ការ កណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងកំពុងមានប្រតិបត្តិការ អាជីវកម្មនៅប្រទេស រួមមាន ប្រទេសជប៉ុន សហរដ្ឋអាមេរិក វៀតណាម ឥណ្ឌា អូស្ត្រាលី ឥណ្ឌូនេស៊ី កម្ពុជា មីយ៉ាន់ម៉ា និងនូវវៃ លសេឡង់។ ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី ហូលឌីង មានគ្រឹះ មូលធនជីវិតមាំ ជាមួយទ្រព្យសម្បត្តិសរុបចំនួន **៤៦៤.៣ ពាន់ លានដុល្លារ** និងបុព្វលាភធានារ៉ាប់រងជាង **៤៥.៣ ពាន់លាន ដុល្លារ** (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥)។

ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី ចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម នៅកម្ពុជាក្នុងឆ្នាំ២០១៩ និងមានទីស្នាក់ការកណ្តាលស្ថិតនៅ រាជធានីភ្នំពេញ និងការិយាល័យសាខានៅខេត្តបាត់ដំបង និង ខេត្តសៀមរាប។ ក្រុមហ៊ុនទទួលបានការរង្វាន់ជា «ក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង ២០២៤។

ថ្មីៗនេះយើងក៏ទទួលបានការរង្វាន់២២ខែមកទៀតពី **HR Asia** ក្នុងនាមជា «ស្ថាប័នការងារល្អបំផុតនៅអាស៊ី» និង «ការរង្វាន់ ក្រុមហ៊ុនដែលគិតគូរពីបុគ្គលិកបំផុត» ប្រចាំឆ្នាំ២០២៤។

គិតត្រឹមខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី កំពុងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាចំនួន **១ម៉ឺន៣ពាន់គ្រួសារ** ជាមួយទំហំទឹកប្រាក់ការពារចំនួន **៩១លានដុល្លារអាមេរិក**។ កន្លងមក ក្រុមហ៊ុនបានទូទាត់សំណង និងអត្ថប្រយោជន៍ផ្សេងៗជូនដល់អតិថិជនចំនួនជាង **១ពាន់២រយគ្រួសារ** ក្នុងទំហំទឹកប្រាក់ជាង**៥៩ម៉ឺនដុល្លារអាមេរិក**។

សម្រាប់ព័ត៌មានបន្ថែម
1800 201 202


ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី អ៊ិនស្ត្រុនស៍ (ខេមបូឌា) ម.ក ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ អគារសាមគ្គី ផ្លូវលេខ៣១៥ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

លោកអ្នកអាចបង់បុព្វលាភធានារ៉ាប់រងទៅឱ្យក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី តាមជម្រើសបង់បុព្វលាភធានារ៉ាប់រងតាមរយៈ សាច់ប្រាក់ ឬ មូលប្បទានបត្រ ឬ ការផ្ទេរប្រាក់ចូលគណនី ធនាគាររបស់ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី អ៊ិនស្ត្រុនស៍ (ខេមបូឌា) ម.ក ឬ បញ្ចប់ប្រាក់អចិន្ត្រៃយ៍ ឬ ផ្សេងៗ។

- ចំណាំ៖**
- ប្រសិនបើបុព្វលាភធានារ៉ាប់រងមិនត្រូវបានបង់នៅកាលបរិច្ឆេទកំណត់ត្រូវបង់បុព្វលាភ រ៉ាប់រង នោះ ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី នឹងផ្តល់រយៈពេលអនុគ្រោះបន្ថែមចំនួន ៣០ថ្ងៃ ជូនដល់អតិថិជនក្នុងការបង់បុព្វលាភធានារ៉ាប់រងតាមក្រោយនោះ។
 - ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពឡើងវិញជូនក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី នៅក្នុងរយៈពេលយ៉ាងយូរបំផុត ២(ពីរ)ឆ្នាំ បន្ទាប់ពីកាល បរិច្ឆេទផុតកំណត់ចុងក្រោយ ដោយលើកលែងការស្នើសុំបន្តសុពលភាពឡើងវិញ នៅក្នុងរយៈពេលអនុគ្រោះបន្ថែមចំនួន ៣០ថ្ងៃដោយគ្រាន់តែបង់បុព្វលាភឡើងវិញ តែប៉ុណ្ណោះ។

សម្គាល់៖ គម្រោងថែទាំនៅក្នុងគ្រួសារចាំបាច់ត្រូវតែភ្ជាប់ជាមួយផលិតផល DL EduPro ដែលជាគម្រោងមូលដ្ឋាន។

ឧទាហរណ៍៖ លោកតារា ដែលមានអាយុ ៣៥ឆ្នាំ ទិញ DL EduPro ដែលមាន រយៈពេលបណ្ណសន្យារ៉ាប់រង ១៥ឆ្នាំ សម្រាប់ភរិយារបស់គាត់ឈ្មោះសំណាង ដែលមានអាយុ ៣០ឆ្នាំ ដើម្បីរៀបចំផែនការសម្រាប់ការសិក្សាកូនស្រីរបស់ ពួកគេ។ លោក តារា គឺជាម្ចាស់បណ្ណសន្យារ៉ាប់រង ហើយភរិយារបស់គាត់ លោកស្រីសំណាង គឺជាអ្នកត្រូវបានធានារ៉ាប់រង ជាមួយគ្នានេះលោក តារា ក៏សម្រេចចិត្តបន្ថែមការការពារសម្រាប់ខ្លួនគាត់ជាមួយនឹង គម្រោងថែទាំនៅ ក្នុងគ្រួសារ នៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង ៤០,០០០ ដុល្លារអាមេរិក។



សង្ខេបអត្ថប្រយោជន៍គម្រោងថែទាំនៅក្នុងគ្រួសារ

អត្ថប្រយោជន៍បណ្ណសន្យារ៉ាប់រង	ទំហំទឹកប្រាក់
ជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង	លោក តារា ទទួលបាន ៥០% នៃទឹកប្រាក់ធានារ៉ាប់រងគម្រោងថែទាំនៅក្នុងគ្រួសារ ដែលក្នុងករណីនេះគឺចំនួន ២០,០០០ ដុល្លារអាមេរិក ។
លើកលែងការបង់បុព្វលាភធានារ៉ាប់រង	លោក តារា មានសិទ្ធិទទួលបានការលើកលែងបង់បុព្វលាភធានារ៉ាប់រងនៃបណ្ណសន្យារ៉ាប់រងរយៈពេល ២ឆ្នាំ បើមានរោគវិនិច្ឆ័យនៃជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង។ លោក តារា មានសិទ្ធិទទួលបានការលើកលែងបង់បុព្វលាភធានារ៉ាប់រងទាំងអស់ដែលនៅសល់នៃបណ្ណសន្យារ៉ាប់រង ក្នុងករណីមានជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ។
ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ	លោក តារា នឹងទទួលបានទឹកប្រាក់ ១៥០% នៃទឹកប្រាក់ធានារ៉ាប់រង គម្រោងថែទាំនៅក្នុងគ្រួសារ កាត់កងនឹងអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូងដែលបានផ្តល់ជូន ពីមុន (ប្រសិនបើមាន) ក្នុងករណីមានជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ។ ក្នុងសេណារីយ៉ូខាងលើនេះ លោក តារា នឹងទទួលបាន ៤០,០០០ ដុល្លារអាមេរិក ។
សេវាកម្មប្រឹក្សាយោបល់វេជ្ជសាស្ត្រ ទី២	លោក តារា អាចនឹងជ្រើសរើសនូវសេវាកម្មប្រឹក្សាយោបល់វេជ្ជសាស្ត្រទី២ បានគ្រប់ពេលវេលារយៈពេលបណ្ណសន្យារ៉ាប់រងសម្រាប់ ការធ្វើរោគវិនិច្ឆ័យណាមួយ។ ឧទាហរណ៍៖ ទៅពេលធ្វើរោគវិនិច្ឆ័យជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូងលោកតារាអាចប្រើសេវាកម្មប្រឹក្សាយោបល់វេជ្ជសាស្ត្រទី២ ដើម្បីធ្វើការសម្រេចចិត្តកាន់តែច្បាស់ទាក់ទងនឹងស្ថានភាពជំងឺ។

*សូមមើលបញ្ញត្តិបណ្ណសន្យារ៉ាប់រងសម្រាប់ ១ និង២ក្នុងក្បួនលេខ